

だい17か しいく・かんさつ

第17課 飼育・観察

ការចិញ្ចឹម/ការសង្កេតមើល

■ 目標 ■

家畜の異常を見つけ、報告することができる。

អាចរកឃើញហើយរាយការណ៍ភាពមិនប្រក្រតីរបស់បសុសត្វ។

作業がうまくできないとき、指導員に相談することができる。

អាចពិគ្រោះជាមួយគ្រូណែនាំពេលមិនអាចធ្វើការងារដោយល្អន។

作業の順序を確認することができる。

អាចសួររបញ្ជាក់លំដាប់លំដោយការងារ។

■^{かいわ}会話I■

リンさんは牛舎を掃除しています。同時に牛の様子を観察しています。

リン すずきさん、ちょっと いいですか。
鈴木さん、ちょっと いいですか。

鈴木 なに？
何？

リン この うしは あしが いたそうです。
この 牛は 足が 痛そうです。

あるきかたが へんです。
歩き方が 変です。

鈴木 そうだね。

せんせいに みて もらおう。
先生に 見て もらおう。

ほかの うしは どう？
他の 牛は どう？

リン その うしは しょくよくが ないです。
その 牛は 食欲が ないです。

いつもより たべません。
いつもより 食べません。

鈴木 なるほど。

ほうこく ありがとう。
報告 ありがとう。



飼育・観察

ការចិញ្ចឹម/ការសង្កេតមើល

■ 会話 I ■

អ្នកនាង លីន កំពុងសម្អាតរោងចិញ្ចឹមគោ។ ទន្ទឹមគ្នានេះ គាត់កំពុងសង្កេតមើលសភាពរបស់គោ។

Lin លោក ស៊ុហ្សឹគី សុំពេលបន្តិចបានទេ?

Suzuki មានការអ្វី?

Lin គោនេះដូចជាឈឺជើង។

វាដើរចម្លែក។

Suzuki មែនទេភី?

ចាំឲ្យគ្រូពេទ្យមើល។

ចុះគោផ្សេងទៀតយ៉ាងម៉េចដែរ?

Lin គោនោះអត់មានចំណង់អាហារទេ។

វាអត់ស៊ីដល់រាល់ដងទេ។

Suzuki ខ្ញុំយល់ហើយ។

អរគុណដែលបានរាយការណ៍។

■^{かいわ}会話2■

リンさんは豚を別の豚舎に移動させています。

鈴木 いどうは どう？
移動は どう？

リン うまく できません。

ぶたが とまって しまいます。
豚が 止まって しまいます。

おしても いいですか。
押しても いいですか。

鈴木 むりに おしちゃ だめだよ。
無理に 押しちゃ だめだよ。

ストレスに なるから。


リン そうですか。

ぶたが うごかない とき、どう したら いいですか。
豚が 動かない とき、どう したら いいですか。

鈴木 じゃ、いちど やりかたを みせるね。
じゃ、一度 やり方を 見せるね。

そのあと、リンさん やって。

リン はい。 おねがいします。
はい。 お願いします。



飼育・観察

ការចិញ្ចឹម/ការសង្កេតមើល

■ 会話2 ■

អ្នកនាង លីន កំពុងផ្លាស់ទីជ្រកទៅរោងចិញ្ចឹមជ្រកផ្សេង។

Suzuki ការផ្លាស់ទីយ៉ាងម៉េចហើយ?

Lin ខ្ញុំធ្វើមិនបានលូនទេ។

ជ្រកឈប់អត់ព្រមទៅ។

តើរុញបានទេ?

Suzuki កុំរុញទាំងបង្គំ។

វានឹងស្រួល។

Lin ពិតមែនឬ?

ពេលជ្រកមិនកម្រើក តើគួរធ្វើបែបណា?

Suzuki អ៊ីចឹង ខ្ញុំនឹងបង្ហាញវិធីធ្វើមួយលើក។

បន្ទាប់មក អ្នកនាង លីន ធ្វើវាម្តង។

Lin ចាស។

■^{かいわ}会話3■

リンさんは鈴木さんと鶏舎にいます。

鈴木 にわたりの ひっこしは おわったね。
鶏の 引っ越しは 終わったね。

リン はい、おわりました。
はい、終わりました。

鈴木 これから、さっちゅうざいを まいて、そうじして、しょうどくします。
これから、殺虫剤を 撒いて、掃除して、消毒します。

でも、しょうどくは あした します。
でも、消毒は 明日 します。

リン すみません。


そうじの まえに、なにを しますか。
掃除の まえに、何を しますか。

鈴木 さっちゅうざいを まきます。
殺虫剤を 撒きます。

むしや きんを ころしてから、そうじします。
虫や 菌を 殺してから、掃除します。

リン さっちゅうざいですね。
殺虫剤ですね。

わかりました。



飼育・観察

ការចិញ្ចឹម/ការសង្កេតមើល

■ 会話3 ■

អ្នកនាង លីន និងលោក ស៊ុប៊ុយគិ នៅរោងចិញ្ចឹមមាន់។

Suzuki រើមាន់ចេញរួចរាល់ហើយមែនទេ?

Lin បាទ រួចរាល់ហើយ។

Suzuki តមកទៀត យើងបាញ់ថ្នាំសម្លាប់សត្វល្អិត បោសសម្អាត ហើយសម្លាប់មេរោគ។

តែ សម្លាប់មេរោគគឺធ្វើស្តែក។

Lin អត់ទោស។

តើធ្វើអ្វីមុននឹងបោសសម្អាត?

Suzuki បាញ់ថ្នាំសម្លាប់សត្វល្អិត។

សម្លាប់សត្វល្អិត បាក់តេរី រួចហើយទើបបោសសម្អាត។

Lin ថ្នាំសម្លាប់សត្វល្អិតមែនទេ?

ខ្ញុំយល់ហើយ។

■ ことば ■

	ことば	読み
1	牛	うし
2	足	あし
3	痛い	いたい
4	歩き方	あるきかた
5	食欲がない	しょくよくがない
6	報告（する）	ほうこく（する）
7	豚	ぶた
8	移動	いどう
9	止まる	とまる
10	押す	おす
11	ストレス	すとれす
12	動く	うごく
13	鶏	にわとり
14	殺虫剤を撒く	さっちゅうざいをまく
15	消毒（する）	しょうどく（する）
16	虫	むし
17	菌	きん
18	殺す	ころす
19	餌	えさ
20	給餌器	きゅうじき
21	詰まる	つまる
22	ネズミ	ねずみ
23	興奮（する）	こうふん（する）
24		
25		
26		
27		
28		
29		
30		

飼育・観察

ការចិញ្ចឹម/ការសង្កេតមើល

	意味
1	គោ
2	ដើង
3	ឈើ
4	របៀបដើរ ដំណើរ
5	គ្មានចំណង់អាហារ
6	ការរាយការណ៍(រាយការណ៍)
7	ជ្រូក
8	ផ្លាស់ទី
9	ឈប់
10	រុញ
11	ស្រែស
12	ធ្វើចលនា
13	មាន់
14	បាញ់ផ្តាំសម្លាប់សត្វល្អិត
15	ការសម្លាប់មេរោគ(សម្លាប់មេរោគ)
16	សត្វល្អិត
17	បាក់តេរី
18	សម្លាប់
19	ចំណី
20	ឧបករណ៍ឲ្យចំណី
21	ស្ទុះ
22	កណ្តុរ
23	ការកញ្ជ្រោល(កញ្ជ្រោល)
24	
25	
26	
27	
28	
29	
30	

■ 応用練習 ■

④⑤にあなたが使う文を書きましょう。
指導員にチェックしてもらいましょう。

★ ~より

いつもより たべません。

いつもより 食べません。

この うしは いつもより しょくよくが ないです。

① この 牛は いつもより 食欲が ないです。

この にわとりは きのうより えさを たべて います。

② この 鶏は 昨日より 餌を 食べて います。

この ぶたは せんしゅうより げんきです。

③ この 豚は 先週より 元気です。

④

⑤

★ ~とき、どう したら いいですか。

ぶたが うごかない とき、どう したら いいですか。

豚が 動かない とき、どう したら いいですか。

きゅうじきに えさが つまった とき、どう したら いいですか。

① 給餌器に 餌が 詰まった とき、どう したら いいですか。

ねずみを みた とき、どう したら いいですか。

② ネズミを 見た とき、どう したら いいですか。

うしが こうふんして いる とき、どう したら いいですか。

③ 牛が 興奮して いる とき、どう したら いいですか。

④

⑤

飼育・観察

ការចិញ្ចឹម/ការសង្កេតមើល

■ 応用練習 ■

នៅ④⑤ សូមសរសេរល្បះដែលអ្នកប្រើ។
សូមសុំឲ្យគ្រូណែនាំពិនិត្យ។

★ ~より

វាអត់ស៊ីដល់រាល់ដងទេ។

- ① គោនេះគ្មានចំណង់អាហារដល់រាល់ដងទេ។
- ② មាននេះស៊ីចំណីជាងម្សិលមិញ។
- ③ ជ្រូកនេះសុខភាពល្អជាងអាទិត្យមុន។
- ④
- ⑤

★ ~とき、どうしたら いいですか。

ពេលជ្រូកមិនកម្រើក តើគួរធ្វើបែបណា?

- ① ពេលចំណីស្ងួត ក្នុងឧបករណ៍ឲ្យចំណី តើគួរធ្វើបែបណា?
- ② ពេលឃើញសត្វកណ្តុរ តើគួរធ្វើបែបណា?
- ③ ពេលគោកញ្ជ្រោល តើគួរធ្វើបែបណា?
- ④
- ⑤

わたしの かいわ

モデル^{かいわ}会話を^{さんこう}参考にして、^{かいわ}会話を^か書きましょう。

សូមសរសេរសន្ទនាដោយយោងតាមសន្ទនាក្បួន។

^{しどういん}指導員にチェックしてもらいましょう。

សូមសុំឲ្យគ្រូណែនាំពិនិត្យ។